



អត្ថប្រយោជន៍បន្ថែម គ្រូបមេឌីខាស



កម្មវត្ថុនៃការធានារ៉ាប់រង

ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការរក្សាទុករបស់
សមាជិកដែលត្រូវធានា។

លក្ខណៈនៃផលិតផល

អាយុសមាជិកដែលត្រូវបានធានា	18 - 64ឆ្នាំ
រយៈពេលធានារ៉ាប់រង	1ឆ្នាំ

លក្ខខណ្ឌនៃការបង់បុព្វលាភ

វិធីសាស្ត្របង់បុព្វលាភ	ដូចទៅនឹងផលិតផលមូលដ្ឋាន
មធ្យោបាយបង់បុព្វលាភ	ការផ្ទេរប្រាក់តាម App ឬគណនីធនាគារ សាច់ប្រាក់ មូលប្បទានបុត្រ
ការបំពាន	ដូចទៅនឹងផលិតផលមូលដ្ឋាន

វិសាលភាពនៃការធានារ៉ាប់រង

ផលិតផលនេះផ្តល់ជូននូវ អត្ថប្រយោជន៍ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ
និងអត្ថប្រយោជន៍នៃការរក្សាទុក ក្នុងកំឡុងពេលដែលអត្ថប្រយោជន៍
ធានារ៉ាប់រងបន្ថែមនេះនៅមានសុពលភាព។



I អត្ថប្រយោជន៍ធានារ៉ាប់រង

ក្រុមហ៊ុនផ្តល់ការធានារ៉ាប់រងសម្រាប់ការព្យាបាលនៅមន្ទីរពេទ្យ និងការរក្សាកាត់ រួមទាំងអត្ថប្រយោជន៍ផ្សេងទៀតដូចខាងក្រោម៖

ជម្រើសទាំង 8 នៃអត្ថប្រយោជន៍ធានារ៉ាប់រង

រូបិយប័ណ្ណ៖ ដុល្លារអាមេរិក

គម្រោង	A	B	C	D	E	F	G	H
តម្លៃសេវាបន្ទប់ ត្រែ និងអាហារ សម្រាប់ ការសម្រាកព្យាបាលនៅបន្ទប់ធម្មតា (ចំនួនអតិបរមា 70ថ្ងៃ)	35	40	50	55	65	100	150	200
តម្លៃសេវាបន្ទប់ ត្រែ និងអាហារ សម្រាប់ ការសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់ (ICU) (ចំនួនអតិបរមា 20ថ្ងៃ)	70	80	100	110	130	200	300	400
តម្លៃសេវាទូទៅរបស់មន្ទីរពេទ្យ /ការចំណាយផ្សេងៗទៀត	600	700	800	900	1,000	1,500	2,500	3,000
អត្ថប្រយោជន៍សម្រាប់ការរក្សាកាត់	1,000	1,200	1,500	1,800	2,000	3,000	5,000	6,000
អត្ថប្រយោជន៍សម្រាប់ការរក្សាកាត់ធ្ងន់ធ្ងរ	3,000	3,500	4,000	4,500	5,000	7,500	12,500	15,000
តម្លៃសេវាពិនិត្យដោយគ្រូពេទ្យ នៅពេលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ (ចំនួនអតិបរមា 60ថ្ងៃ)	10	15	20	25	30	40	60	80
ការពិគ្រោះវិនិច្ឆ័យជំងឺមុនពេលចូលសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យ (ក្នុងកំឡុងពេល 30ថ្ងៃ)	100	150	170	180	200	300	400	500
អត្ថប្រយោជន៍ក្រោយពេលចេញពីមន្ទីរពេទ្យ (ក្នុងកំឡុងពេល 60ថ្ងៃ)	60	70	80	90	100	150	200	250
ការព្យាបាលសង្គ្រោះបន្ទាន់	200	250	300	350	400	600	800	1,000
ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ សម្រាប់ការសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យ (ចំនួនអតិបរមា 30 ថ្ងៃ)	25	30	35	45	60	80	100	120
តម្លៃសេវាថយខ្លួនក្នុងសង្គ្រោះបន្ទាន់	150	200	250	300	350	400	450	500
អត្ថប្រយោជន៍ចំពោះការខូចខាតឆ្នេញដែល បណ្តាលមកពីគ្រោះថ្នាក់ជាយថាហេតុ	250	250	250	250	250	250	250	250
អត្ថប្រយោជន៍នៅពេលធ្វើតេស្តវិទ្យុយាកសេរី មានជំងឺគ្រុនឈាម ឬជំងឺគ្រុនចាញ់	50	50	100	150	200	250	300	400
សំណងមរណភាពដោយមូលហេតុ ជំងឺគ្រុនឈាម ឬជំងឺគ្រុនចាញ់	2,000	2,000	3,000	5,000	7,500	10,000	12,500	15,000
កម្រិតអតិបរមាប្រចាំឆ្នាំ	10,000	12,500	15,000	17,500	20,000	30,000	40,000	50,000

បញ្ជាក់៖ រយៈពេលរង់ចាំត្រូវបានអនុវត្ត!

I ទីតាំងភូមិសាស្ត្រនៃការធានា

ព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ ប្រទេសវៀតណាម
ប្រទេសម៉ាឡេស៊ី ប្រទេសចិន (រួមទាំង ហុងកុង និងម៉ាកាវ)
និងប្រទេសសិង្ហបុរី

ចំណាំ៖ ខ្លឹមសារក្នុងខិត្តប័ណ្ណផ្សព្វផ្សាយនេះគឺជាការពណ៌នាដោយសង្ខេប។ សម្រាប់ព័ត៌មានលម្អិតនៃការធានារ៉ាប់រង រួមមានអត្ថប្រយោជន៍ធានារ៉ាប់រង ករណីមិនធានា និងលក្ខខណ្ឌនៃការបញ្ចប់កិច្ចសន្យា សូមអានខ និងលក្ខខណ្ឌធានារ៉ាប់រង។

I ករណីមិនធានា

១. គ្រោះថ្នាក់រូបរាងកាយ ឬមរណភាព បង្កដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងកំឡុងពេលបើកបរទៅចុះត្រយានយន្ត (អ្នកបើកបរ ឬអ្នកដំណើរ) ដោយមិនពាក់មួកសុវត្ថិភាព រៀបរយនៃការបញ្ជាក់ដាក់លាក់នៅក្នុងអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែម ឬបុព្វលាភធានារ៉ាប់រងបន្ថែមត្រូវបានបង់។
២. ទទួលសេវាព្យាបាលដោយវិទ្យាព្យាបាលក្រៅប្រព័ន្ធផ្សេងទៀតក្រៅពី គ្រូពេទ្យព្យាបាលដោយចលនា(Chiropractors) គ្រូពេទ្យព្យាបាលជំងឺទាក់ទងនឹងប្រព័ន្ធសាច់ដុំនិងឆ្អឹង (Osteopaths) គ្រូពេទ្យព្យាបាលមូមេរូដាស (Homeopaths) គ្រូពេទ្យព្យាបាលដោយប្រើម្ជុលវិទ្យាសាស្ត្រ (Acupuncturists)។
៣. ការទាមទារសំណងណាមួយក្នុងកំឡុងពេលធ្វើដំណើរដែលធ្វើដូចជាដំបូន្មានវេជ្ជសាស្ត្រ។
៤. លក្ខខណ្ឌរូបរាងកាយ ឬវេជ្ជសាស្ត្ររបស់សមាជិកដែលត្រូវបានធានាដែលកើតឡើងក្នុងកំឡុងពេលសាមសិប (៣០) ថ្ងៃដំបូងនៃការធានារ៉ាប់រង លើកលែងតែមូលហេតុបូសដោយគ្រោះថ្នាក់ជាយថាហេតុ។ ករណីនេះមិនត្រូវអនុវត្តបន្ទាប់ពីការធានារ៉ាប់រងបានរយៈពេលមួយ (១) ឆ្នាំ។
៥. សោហ៊ុយ និងការចំណាយដែលបានកើតឡើងនៅក្រៅព្រះរាជាណាចក្រកម្ពុជា រៀបរយនៃកំណត់ដាក់លាក់ស្របតាមការជ្រើសរើសការធានារ៉ាប់រង។
៦. ស្ថានភាពដែលមានពីមុនស្រាប់ មានន័យថាគ្រោះថ្នាក់ ឬជំងឺដែលសមាជិកត្រូវបានធានាទទួលការប្រឹក្សាយោបល់ការព្យាបាលផ្នែកវេជ្ជសាស្ត្រ ការធ្វើរោគវិនិច្ឆ័យ ការថែទាំ ឬសេវាកម្ម ឬ ការទទួលទានថ្នាំតាមវេជ្ជបញ្ជា ក្នុងកំឡុងពេលដប់ពីរ (១២) ខែ មុនកាលបរិច្ឆេទសុពលភាពនៃការធានារ៉ាប់រងរបស់សមាជិកដែលត្រូវបានធានា។ អត្ថប្រយោជន៍ធានារ៉ាប់រងពុំត្រូវបានផ្តល់ជូន ស្របតាមបណ្តុំសន្យារ៉ាប់រង និងកិច្ចសន្យាបន្ថែម ក្នុងស្ថានភាពដែលមានពីមុនស្រាប់ រៀបរយនៃសមាជិកត្រូវបានធានាទទួលបានការធានារ៉ាប់រងជាប់រួមគ្នាដោយហេតុផលដប់ពីរ (១២) ខែ ក្រោមបណ្តុំសន្យារ៉ាប់រង ឬ ជាម្ចាស់បណ្តុំសន្យារ៉ាប់រងជាក្រុមសម្រាប់ការធានារ៉ាប់រងចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងរះកាត់ពីមុន។
៧. ការព្យាបាលជំងឺផ្លូវចិត្ត រូបសង្ឃើរដោយសារជំងឺរីកលឿន ឬការធ្វើទណ្ឌកម្មខ្លួនឯង ការសម្រាកព្យាបាលខ្លួនឯង ឬការថែទាំដោយខ្លួនឯង ការថែទាំវេជ្ជសាស្ត្រពាក់សេស ជំងឺឆ្លងដែលតម្រូវដោយច្បាប់ឱ្យដាក់ខ្លួននៅដាច់តែឯង ឬតាមផ្ទះស៊ីក ជំងឺកាមរោគ សំណងដែលនៅក្នុងការយល់ឃើញរបស់ក្រុមហ៊ុនធានារ៉ាប់រងថាបានកើតឡើងដោយផ្ទាល់ ឬដោយប្រយោលពីជំងឺអេដស៍ ឬជំងឺទង្វាបណាដែលមានទំនងនឹងមេរោគអ៊ីដា។
៨. ការត្រួតពិនិត្យរូបរាងកាយជាប្រចាំ ការញៀនថ្នាំ ឬការសេចក្តីស្រវឹង សេវាកម្មផ្សេងៗទាក់ទងនឹងការថែទាំនិងព្យាបាលក្រុមមាត់លើកលែងតែការរះកាត់បូសធ្មេញដែលបង្កឡើងដោយសារគ្រោះថ្នាក់។
៩. ការរះកាត់កែសម្បស្ស ការព្យាបាល ឬការរះកាត់កែសម្បស្សដោយមូលហេតុថែរក្សាសម្រស់ ការព្យាបាលរះកាត់ការលើសក៏ឡ ឬការសម្រកក៏ឡ ឬការរះកាត់តាមចិត្តចង់ដោយមិនមែនការព្យាបាលផ្សេងៗ។
១០. ជំងឺមិនប្រក្រតីពីកំណើត ការរះកាត់ផ្លូវបន្តពូជ ការមានគភ៌ ការរះកាត់សម្រាលកូន ការរលូតកូន ការរលូតកូន និងផលវិបាកវេជ្ជសាស្ត្រទាំងឡាយណាដែលបង្កឡើងដោយសកម្មភាពទាំងនេះ លើកលែងតែករណីមួយ ចំនួនដូចជាការរលូតកូនដែលបង្កឡើងដោយគ្រោះថ្នាក់ ផលវិបាកវេជ្ជសាស្ត្រផ្សេងទៀតដែលបង្កឡើងពីការព្យាបាលការពន្យារកំណើត ការព្យាបាលទាក់ទងនឹងអសមត្ថភាពផ្លូវភេទ និងជំងឺរីកលឿននៃក្នុងដងពងស្វាស។
១១. ការប្រើប្រាស់ឧបករណ៍ជំនួយសប្បុរសភាពដូចជា កញ្ចក់ការពារភ្នែក ឧបករណ៍ត្រីបធ្មេញ ដៃជើងសប្បុរសភាព ឧបករណ៍ជំនួយការស្តាប់ និងសេវាកម្មផ្ទាល់ខ្លួនផ្សេងទៀតដែលមិនមែនជាផ្នែកវេជ្ជសាស្ត្រ ដូចជាទូរស័ព្ទ ទូរស័ព្ទជាដើម។
១២. រូបស ឬជំងឺដែលកើតឡើងដោយផ្ទាល់ពីសង្គ្រាម (មិនថាបានប្រកាស ឬមិនបានប្រកាស) ឬប្រតិបត្តិការស្រដៀងនឹងសង្គ្រាម ការធ្វើក្នុងកម្ម បាតុកម្ម ការឈ្លានពាន ការសាយភាយអាវុធគីមី ឬឧបករណ៍ ឬសកម្មភាពភោគកម្ម សកម្មភាពលុកលុយរបស់សត្រូវបរទេស សង្គ្រាមស៊ីវិល បដិវត្តន៍ ការបោះឆ្នោត ការបណ្តើរខ្លួនដោយប្រើកម្លាំងយោធា ឬ សកម្មភាពកងទ័ពអាសាស កងទ័ពជើងទឹក លើកលែងតែករណីជាប់កាតព្វកិច្ចយោធាជាតិ ឬរដ្ឋបណ្តុះបណ្តាលយោធា។
១៣. ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ការព្យាបាល ឬសេវាកម្មដែលមិនចាំបាច់ ឬតម្រូវដោយមិនសមហេតុផលសម្រាប់ជំងឺ ឬប្រូស។
១៤. ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារមូលហេតុចម្បងនៃការស៊ើបអង្កេត និងការតាមដានពិនិត្យសុខភាព។
១៥. សមាជិកដែលត្រូវបានធានាត្រូវបានប៉ះប៉ងធ្វើឃាត ឬបង្កគ្រោះថ្នាក់ដោយចេតនាដោយអ្នកស្នើសុំធានារ៉ាប់រង
១៦. សមាជិកដែលត្រូវបានធានាប្រកបរបរដែលមានហានិភ័យខ្ពស់ ដែលក្រុមហ៊ុនធានារ៉ាប់រងមិនលក់ធានារ៉ាប់រងជូន។
១៧. សមាជិកត្រូវបានធានាចូលរួមក្នុងសកម្មភាពប្រមូលទឹក ឡើងភ្នំ ការលោតជីកប្រយោង សកម្មភាពផ្សងព្រេង ការចូលរួមប្រកួតកីឡាកាស ការសម្តែងជំនួស ព្រលាំងឡាន។
១៨. សមាជិកត្រូវបានធានាបើកបរក្រោមឥទ្ធិពលជាតិស្រវឹង និងក្នុងល្បឿនលឿនហួសការកំណត់ដោយច្បាប់ បើកបរដោយពុំមានប័ណ្ណបើកបរដែលមានសុពលភាព ឬបើកបរទៅចុះត្រយានយន្តដោយពុំមានការចុះបញ្ជីទៅចុះត្រយានយន្តត្រឹមត្រូវ។
១៩. សមាជិកដែលត្រូវបានធានាត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺគ្រុនឈាម ឬគ្រុនចាញ់ ហើយចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រៅព្រះរាជាណាចក្រកម្ពុជា ប្រទេសចិន (រួមបញ្ចូលទាំងហុងកុង និងម៉ាកាវ) ប្រទេសវៀតណាម ប្រទេសសិង្ហបុរី ឬប្រទេសម៉ាឡេស៊ី។
២០. សមាជិកដែលត្រូវបានធានាមិនបានប្រកាសប្រាប់ក្រុមហ៊ុន ឬមានចេតនាលាក់បាំងក្រុមហ៊ុនអំពីការពិតដែលសមាជិកដែលត្រូវបានធានារប្រទះប្រទះធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺគ្រុនឈាម ឬគ្រុនចាញ់ ក្នុងរយៈពេលដប់បួន (១៤) ថ្ងៃ មុនការធានារ៉ាប់រងរបស់គាត់ចាប់ផ្តើមមានសុពលភាព ហើយបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺគ្រុនឈាម ឬគ្រុនចាញ់ ឬចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីការធានារ៉ាប់រងរបស់គាត់មានសុពលភាព។
២១. សមាជិកដែលត្រូវបានធានាត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺគ្រុនឈាម ឬគ្រុនចាញ់ ក្នុងរយៈពេលដប់ពីរនៃការធានារ៉ាប់រងរបស់គាត់។